

A.

abridged - កាត់, សង្ខេប

abscissa - អាប់សីស

absolute - ដាប់ខាត

absolute error - លេរីដៃដាប់ខាត

abstract - អរបិយ

accidental - មិនរបស់

accolades - ភ័ត៌, រណ្តីយុត្តិ, រដ្ឋាំង

according to - តាមរយៈ

accurate - ប្រាកដ

acute - ត្រូវបែក

acute angle - មុំត្រូវបែក, មុំត្រូវបែកសំអង្វារ

add - បន្ថែម

add - បួក

add - បួក

addition - វិធីបួក

adjacent - ដែលជាប់គ្នា

adjacent angle - មុំជាប់

admissible - អាបិយកប្តាន

admit - ទិកជាគ្រូរ, យល់ព្រម

admittance - ការបាត់ទិកជាគ្រូរប្តាន, បញ្ហាល

aleatory - ត្រូវដឹង

algebra - ពិធីគណិត

algebraic - តាមពិធីធនាគារ, ពិធីធនាគារ

algebraic operation - ប្រមានវិធីពិធីធនាគារ

alligned - រត្តត្រូវក្នុង, រត្តជូនក្នុង

allowed - អនុញ្ញាតបាន

alternate - ផែលធ្លាសក្នុង

among - ក្នុងចំណោម

analogue - ផ្ទូរ

analogy - សមិសកាត

analyse - ការវិភាគ

analysis - ការវិភាគ

analytical - ដោយវិភាគ, វិភាគ

analytical method - វិធីវិភាគ

analytical representation - ការតាត់បែបវិភាគ

angle - ម៉ោង

angular - ជាមុំ, មុំ

angular minute - នាទីរដ្ឋាស់មុំ

answer - បំណើយ

antecedent - ជាតិដើម

antiderivative - ដើម, ព្រឹមចិត្ត

antilogarithme - អង្គិទ្ធការវិត

any - សាមញ្ញ

aperiodic - គ្មានខ្សោយ, មិនខ្សោយ

aperiodicity - កាតគ្មានខ្សោយ, កាតមិនខ្សោយ

អ្នកដែលដំឡើយ: មង្គល ពាក្យខ្លួនាន់ដែកគុណិតសាស្ត្រ អ្នកចន្ទេះច្បាស់

application - អនុវត្តន៍

apply - អនុវត្ត

apply a theorem - អនុវត្តទ្រឹស្តីបទ

approach - ប្រើបាល

approach by above - ប្រើបាលលើសបន្ទិច

approach by below - ប្រើបាលខ្លោចបន្ទិច

approximate equality - សមភាពប្រើបាល

approximation - ការប្រើបាល

approximative - ប្រើបាល

arbitrary - ឈរមួយ, ឱសខ្ងាត

arbitrary small - តូចចានាំ, ឱសខ្ងាតតិចតួច

arc - ផ្ទុក

arc consecant - អាក់ក្នុងក្នុង

arc cosine - អាក់ក្នុងសុន្មាន

arc cotangent - អាក់ក្នុងសត្វសង្កែ

arc of a circle - ផ្ទុកលោក

arc sine - អាក់សុន្មាន

arc tangent - អាក់តង់សង្កែ

area - ផ្ទៃ

argument - អារគុយម៉ោង

arithmetical - នព្យូន, បែបនព្យូន

around - ជុំវិញ

arrange - តិចរាំប

arrangement - តំរ័រ

arrow - ព្រឹង

associated - ដីជី

association - ការដីជី

associative - ដែលដីជី

associative - ដីជីបាន, ដែលមានលក្ខណៈដីជី

associativity - លក្ខណៈដីជី

asymmetrical - មិនច្បៃៗ

asymmetry - មិនស្មើមេគ្រឹះ, ភាពមិនច្បៃៗ

asymptote - អាសវាំត្បូត

asymptotical - នៃអាសវាំត្បូត

asymptotical cone - កោនអាសវាំត្បូត

at least - យ៉ាងតិច, យ៉ាងហេចចណាស់

at most - យ៉ាងប្រើន

auxiliary - ជំនួយ

auxiliary argument - អារគុយមជ្ជ័យ

average - មធ្យម

axial - នៃអក្សរ

axial symmetry - ភាពច្បៃៗតាមអក្សរ

axiom - ស្ម័យស៊ុរៈ

axis - អក្សរ

B.

ball - បូល

base - មូលដ្ឋាន

basic - ជាមូលដ្ឋាន, ជាគោល

basic vector - រឿងទីរគោល

belong - ជារបស់

bet - ភ្លាប់

between - ចាប់នៅ, រវាង

big - ធំ

bijection - មូយទុលមូយ

binomial - នឹងទូរ, បិនូមិអាលុ

binomial coefficient - មែគុណទូរ

binome - ទូរ

bisector - កិនីបន្ទាត់ពុំ, ពុំស្រី

bonded - កំណត់ទាល់

bound - ក្រុងនៃ, គោល

bounded sequence - ស្មើតទាល់

boundless - តត្តក្រុងនៃ

bracket - ហ្មាប

brackets - វីត្រូបក

branch of a curve - ផែកខ្សោយកោដ្ឋ

breaking - ការផ្តាប់

breaking point - ចំណុចផ្តាប់

broken - កាប់, ប្ដាក់

by excess - លើសបន្ទិច

by recurrence - ដោយកំណើន, តាមកំណើន

C.

calculation - គិតការ

canonical - ការណើរិច

canonical representation - ការតារូវបែបការណើរិច

capacity - ចំណេះ, សមត្ថភាព

cardinal - កាតិ៍ណាល់

case - ករណី

category - មុខ, ប្រភេទ

centre - ផ្ទើត

centre of symmetry - ផ្ទើបច្ចុះ

certain - ត្រូវការ, ពិត

change - ផ្ទាល់, ប្រាប់

change of sign - ការបរសញ្ញា

changer - ប្រាប់, ការប្រាប់

chapter - ចំណាំ, ជំពូក

character - លក្ខណៈ

characterise - បង្ហើលលក្ខណៈ

characteristic - បរិតលក្ខណៈ, លក្ខណៈពិសេស

characteristic property - លក្ខណៈទេស

choose - ជ្រើសរើស

chord - ខ្សោយចុះ

circle - មណ្ឌល, រ៉ូង

circumference - រំណោមណ្ឌាល, វ៉ែង

circumscribed - ដែលចាបិកក្រោរ

circumscribed circle - រ៉ែងចាបិកក្រោរ

circumscribed polygon - ពហុកោណចាបិកក្រោរ

closed - បិទ

coefficient - មេគុណ

coefficient director - មេគុណប្រាប់ទិស

cofactor - កត្តាតែម្មយ, កូកត្តា

coincide - ត្រូវតាមីត្រូវ

colinear - ក្នុងឯណីនៅរ, ទិសដុចបញ្ជាតា, រិបទ់រ

colinearity - ភាពក្នុងឯណីនៅរ

column - ខ្ពស់

column matrix - ម៉ាត្រីសខ្ពស់

combination - បន្ទូរ

combinatory - បន្ទូរ

combined - ដែលជី, ធ្វើ

comma - កែក្រែស

common - ជាក្សែម, រូម

common difference - ផែសរីង

commutative - ត្រូវបែប

commutativity - លក្ខណៈ: ត្រូវបែប

compare - ប្រើបង្រើប, ធឹម

comparison - ការធឹម, ការប្រើបង្រើប

compatibility - សមិត្ថភាព, ភាពចុះសំរួលគ្នា

compatible - សមិត្ថ, ដែលចុះសំរួលគ្នា

compatible system - ប្រព័ន្ធបុះសំរួលគ្នា

complement - បំពេញ

complementary - ជាបំពេញ

complete - ពេញលេញ, ត្រូវត្រាន់

complete differentiation - ឌីផែរែនសែលសារប

complex - កំធើបី

composite - សមាស

composite function - អនុគមន៍បណ្តាក់, អនុគមន៍សមាស

composite probability - ប្រុងបិលីតែសមាស

concave - ដែលធំតែ

concave curve - ខ្សោយកោដជំនួយ

concavity - ភាពជំនួយ

concentric circles - រដ្ឋធម្មរម្យិត

concise - ភាគ, សង្គម

conclusion - សន្លឹកដាក់

concrete - រឿងយ

concurrent - ខែលជ្លួយបគ្គា

condition - លីកិច្ចិណ្ឌ

conditional maximum - អតិបរមាតាមលីកិច្ចិណ្ឌ

conditional minimum - អប្បបរមាតានលីកិច្ចិណ្ឌ

conditional probability - ប្រុងបិលីតែតាមលីកិច្ចិណ្ឌ

cone - កោន, សាធី

confuse - ប្រុកប្រល័យ, ប្រឆំ

congruence - សមមូល, កាតកុងគ្រឿយអង់

congruent - ដែលសមមូល, កុងគ្រឿយអង់

conjugated quantity - កន្លែរមធ្យាស់

conjunction - ការដឹប, ប្រជុំ, ល្អាប់

conjunctive - ជាប់, ជូប

connected - ភ្លាប់

consecutive - តាមគ្រឿងទៅគ្រឿង

consequence - វិធីក

consequently - ដោយហេតុនេះ

consider - អាយ, មាន, ចាត់ទុក, ពិនិត្យ

constant - ប៊រ

construct - សរើ

construction - សំណង់

contiguous - ដែលបែបគ្រឿង, ដែលជាប់គ្រឿង

continuity - កាតជាប់

continuity in the left - កាតជាប់ខាងឆ្វេង

continuity in the right - កាតជាប់ពីស្តាំ, កាតជាប់ខាងស្តាំ

continuous - ជាប់, បន្ទាត់

contradiction - ទិន្នន័យ

contradictory - ទាស់

contrary - ផ្លូវយ

control - ការពិនិត្យ, ត្រួតពិនិត្យ

convention - សន្លតិកម្ម, ការសន្លតិ

convergence - កុំដោរបញ្ជី, ការពិនិត្យចូល

convergent - ដែលសំដៅឡើងក, កុំដោរសង្គម

convert - ផ្ទាល់, ផ្តល់, ផ្តល់

convertibility - ការអាប់ផ្ទាល់ចាន

convex - ចំណាំ

convex curve - ខ្សោយកោដ្ឋាន

convexity - ការចំណាំ

coordinate axes - អំពីរក្នុងអំពីរដោនេ

coordinates - ក្នុងអំពីរដោនេ

coplanar - ដែលលើប្លង់តែម្លាយ, ក្នុងត្រានេរ

coplanarity - ក្នុងត្រានេរ

correspond - ត្រូវគ្នានឹង

correspondence - ការត្រូវក្នុង

cosecant - ក្នុងសេកង់

cosine - ក្នុងសុនិស

cotangent - ក្នុងសង្គម

count - របាប់, ការរាប់, ការគិតលេខ

countable - ដែលអាបាប់ចាន

counter example - ឧទាហរណ៍ផ្លូវ

create - បង្កើត, រៀបចំ

criterion - គិនសម្រាប់

criterion - លក្ខណៈសំគាល់

criterion of convergence - លក្ខណៈបញ្ជីប, លក្ខណៈកុំដែលសម្រេច

criterion of square divisibility - លក្ខណៈថ្មីកដាប់

critical point - ចំណួនកំពើត

cube - កូប

cubic - ត្រីកូប

curvature - កំនោគ, ទំនួនខ្សោយកោគ

curve - ខ្សោយកោគ

cylinder - ស្ទឹងកំង

D.

decimal - ទឺសភាគតាំង

decimal part - ផ្នែកទឺសភាគតាំង

decompose - បំបែក

decomposition - ការបំបែក

decreasing - ធ្វើលបុះ

deduce - ទាញរក

deduction - វិធីអនុមាណ

deductive - ផែរយអនុមាណ

define - ឱ្យអត្ថន័យ, កំណត់

definition - និយមន័យ, អត្ថន័យ

degree - ដីក្រុង, អង្វែរ

delete - លប់

deletion - ការបំបាត់

demonstration by the absurd - សម្រាយសញ្ញាក់តាមវិធីផ្តុយ

demonstration proof - សម្រាយបញ្ជាក់

denominator - កាត់បែង

denominator of a fraction - កាត់បែងនៃប្រភាក់

depend on - អារ៉ាយលើ, ពីនឹងផ្តូរការលើ

dependant - ផែលអារ៉ាយ

dependence - កាត់អារ៉ាយ

derivable - ធ្វើការការដោរីនៅ

derivation - ការការដោរីនៅ

derived - ដោរីនៅ

describe - រត្តលើ, ចលនា, ពណ៌នា

determinant - ដែនិចរមីណាង

determination - ការកំណត់

development - ការពន្លាត, ការលាត, ល្អាត

development in series - ការពន្លាតជាស៊ែរី

diagonal - នៃអង្គត់ប្លូង, អង្គត់ប្លូង

diagonal matrix - ម៉ាទ្រិសខិះយក្ខណាល់, ម៉ាទ្រិសអង្គត់ប្លូង

diameter - វិធីរមាត្រី, អង្គត់ធ្វើតិច

difference - ផលសង្គម, កាត់សុខ្នាតា

different from - ឧសពី, ផ្ទុយពី

differentiable - ផែលមានទីផែរធន់សែល

differential - នៃទីផែរធន់សែល

differential calculus - គណនាថីផែរធន់សែល

differential operator - ប្រមាណការខិត្តដែរដែល

differentiation - ការធ្វើឱ្យដែរដែល, ឱ្យដែរដែល

dihedral angle - មំឡើមុខ

dimension - វិមានត្រួត

diminish - ការបន្ទាយ, ការបិយចុះ

direct ratio - ផលធៀបដ្ឋាហ័រ

direct theorem - ទ្រឹស្សបទបញ្ជាយ

directed - ផែលមានទិស

directed - ផែលមានទិសដោយ

directing vector - វិបទ់រប្បាប់ទិស

direction - ទិស

direction - ទិសដោយ, នៅយ

directivity - ការប្រាប់ទិស

directly proportional - សមាមាព្យូជាល័រ

director - គោលអ ផែលនាំមុខ

director - ប្រាប់ទិស

discontinuity - កាត់ដាប់

discontinuity of the first type - កាត់ដាប់ប្រភេទទី១

discontinuous - ផែលដាប់ទៅ, មិនដាប់

discovered - របកគំហើញ, ការរកឃើញ

discrete - ដាប់

discriminant - ឱ្យសត្វិមីណាច់

discriminant of the equation - ឱ្យសត្វិមីណាច់នៃមីការ

disjoint - ជាប់គ្នា

disjunction - ការពេញការពិគ្នា

disjunctive - អាចពេញការពិគ្នា

disordered - មិនរៀបរាយ

displace - ផ្លាស់ទី, បុរទី, វគ្គិល, ដើរ

displacement - ការវគ្គិល, បុរទី, ចំណាសទី

disposition - ការតាំង

dissymmetry - ភាពមិនច្បៃ៖

distance - ចំណោម

distance - ចំណោរ

distribution - ចំណោនដែក

distribution function - អនុគមន៍របាយ

distributive - ជាបំនះដែក

distributive - ជាបំនះដែក, ចំបែក

distributivity - លក្ខណៈចំបែក

divergence - ឌីវេសជ័៊ែ, ភាពពេញក

divergent - ដែលឌីវេសជ័៊ែ

divergent - ឌីវេសជ័៊ែ

diverse - នាយា

divide - ថែក

dividend - តំណាងដែក

divisibility - ភាពដែកជាប់

divisible - ដែកជាប់

division - វិធីបើក, ភាគបើក, ប្រលេខ៖ ក្រិក

divisor - ធ្វើបើក

domain - ដៃន, វិស័យ

domain of definition - ដៃនកំណត់

domain of study - ដៃនសិក្សា

domain of variation - ដៃនអប់រំភាព

dozen - ឯកដប់

drawing - គិនស្តី

E.

efface - លប់

effect - ធ្វើ

effective - មានពិត, ធ្វើការ

element - ធាតុ

elementary - ដើមដំបូង, ជកធាតុ

elevation - ការលើក, តិចលើដំបូង

elevation to a power - ការលើកស្មើយគុណ, ស្មើយគុណវិធី

eliminate - បងិសជិត, បំបាត់ចោល

elimination - ការបំបាត់, ជឿរ៉ាំ

empty - ទទួល

enough - គ្រប់គ្រាន់

enteral - គិត

equal to - ស្មើនឹង

equalise - ដាក់អាយស្មើ

equality - សមភាព, ស្មើភាព

equality sign - សញ្ញាស្មើ

equally probable - សមប្រុងបីលីតែ

equation - សមីការ

equilateral - ផែលមានធ្វើតាំងអស់ស្មើគ្នា

equilateral triangle - ត្រីកោណសម័ង្ស

equipotent - អគ្គិប់តួន្ទឹង

equivalence - ភាពសមមូល

equivalent - សមមូល

equivalent to - សមមូលទៅនឹង

error - កំហុស, លោក្បង់

evaluate - ប្រមាណ

even - ឯក

event - ព្រឹត្តិការណ៍

evidence - តាម្លើ

evident - ជាក់ស្តីដឹង

exact - ប្រើការ

exam, examination - ការពិនិត្យ, ការប្រឡង

examine - ពិនិត្យ, ប្រឡង

example - ឧបករណ៍

exclude - បងិសជើង, បំបាត់ចោល

exclusion - ការបងិសជើង, ការបំបាត់

exist - មានស្តីពន្លេ

existence - អត្ថិភាព

experiment - ការពិសោធន៍

explain, explanation - ពន្លេ, ការពន្លេ

explicable, explainable - ដែលអាចពន្លេ

exponent - និទ្ទេស្សរី

exponential - នៃអិបស្សែរណីសែល

exposition - ការតំណែង

express - កំណត់, បញ្ជាក់

expression - ការនើរម

expression of negative - ការនើរមប្រាល

extract - បាន្យញ្ញ, រក

extraction - ការបាន្យញ្ញ, ដំឡើង

extremal - នៃចុង

extremity - ចុង

extremum - បរិមាណចុងចុង

F.

factor - ផ្តល់

factorial - នៃធាក់ត្រូវរឿយៈល

factorial - ធាក់ត្រូវរឿយៈល, ផលគុណបំនួនគត់រូបរយបន្ទាត់

factorize - ធាក់ធាក់ត្រូវ

factorized - កាត់ធាក់ធាក់ត្រូវ

false - មិនពិត, ឱស

falsely - ដោយឱស

family - ប្រឈម, សំបុរ, គ្រឿសរ

figure - រូប

figure - លេខ

final - ទីបញ្ជប់

finite - កំណត់, ដែលមានកំណត់

fix - កំណត់, ស្របតាម

first - ទីមួយ

flat - រាប

follow, following - តាម

form - រាង, បង្កើត

formula - រូបមន្ត

formulate - សរស់រដ្ឋរបមន្ត

formulation - ការថែនធនាំរបមន្ត, សរស់រដ្ឋរបមន្ត

fraction - ប្រភាគ

fraction sign - រដ្ឋប្រភាគ

fractionary - នៃប្រភាគ

frequent - ប្រកាស, ព្រឹកញ្ចប់

function - អនុគមន៍

functional - ជាអនុគមន៍

functional dependence - ការអារ៉ូយធម៌អនុគមន៍

functional ratio - ផលធំបានអនុគមន៍

fundamental - ដែលជាក្រឹះ:

G.

gender - ភេទ, ជុំនី

general - ទូទៅ, ជាទូទៅ

generality - ទីតាមរបាយ, កាតចូទៅ

generalization - ទូទៅកម្ម, ធ្វើទូទៅកម្ម

generalize - ធ្វើអោយទូទៅ

generator - ជនិតា, ជនេត្រ

geometrical - នៃជរណីមាត្រា

geometry - ជរណីមាត្រា

given - ទិន្នន័យ, ប្រាប់

go over - បញ្ជូរ

goal - គោលបំណង, គោលដៅ

graphic - ក្រោរកិច្ច

graphic image - រូបតាមក្រោរកិច្ច

graphic of a function - ក្រោរកិច្ចអនុគមន៍

graphical method - វិធីក្រោរកិច្ច

great - ធំ

greater - ខ្ពស់ជាន់, ជំជាន់, ជាន់ខ្ពស់

greater or equal - ជំជាន់ប្រហែល

greatest value - តិចលេខជំផឺ

group - ក្រុម

group - ជុំ

grouping - តាមក្រុម, ការជុំ

H.

half - កុំណែំ

height of a trapezoid - កំពុស'នៃបច្ចុកោណ្ឌាយ

heterogeneous - មិនស្មើសាថ់, វិសមាន

homogeneity - ភាពស្មើសាថ់

homogeneous - ស្មើសាថ់

homologous - ធ្វើយក្សា, អូម៉ូឡូរីក

however - កុំពីពេលនេះ:

hundred - ខ្លួនរយ

hyperbola - អូបូរូបូល

hypotenuse - អូបូតេនុស

hypothesis - ស្មម្ពាទិកម្ពុ

I. J.

identical - ជាដឹកលក្ខណៈ:

identical transformation - បំលែងបូន្មាន

identity - ជាដឹកលក្ខណៈភាព

identity matrix - មាត្រីសងគលក្ខណៈ:

if and only if - លើសត្រាតែ

ignore - មិនចាប់គិត

image - រូប, រូបភាព

imaginary - និមិត្ត

imaginary line - បន្ទាត់តាន់បំនុនិមិត្ត, បន្ទាត់និមិត្ត

imaginary part - ផ្នែកពិត

implicit - អាមិបីសុត, នឹះយឺមិនច្បាស់លាស់, មិនលំនាំអាយយល់បាន

imply - នៅក្នុង, ទៅជា

impossible - មិនអាច, មិនអាចមាន

improper - មិនស្មាត, មិនចំពួរ

improper fraction - ប្រភាកតដែលមានភាកតយកធិនភាកតបែង, ប្រភាកតមិនចំពួរ

in comparison with - ជាប្រើប្រាស់

in percentage form - ជារាយការណ៍

in terms of - ជាអនុគមន៍នៃ

inclination - កាត់ទេរ, អំណីតិន្នន័យ

inclined - ដែលការពួក

include - បញ្ជូន

included - ការបញ្ជូន, បរិយាបន្ទុ

inclusion - កាត់ទេរក្នុង, បរិយាបន្ទុក្នុង

incompatible - វិសមិត, មិនចុះសំរួលគ្នា

incompatible system - ប្រព័ន្ធមិនចុះសំរួលគ្នា, ក្នុងប្រព័ន្ធបីលីតែ

incomplete - មិនពេញ

incomplete trinomial - ត្រីធាមិនត្រីប៉ុណ្ណោះ

increase - កែវ

increase - កំណើន

increase of a function - កំណើនអនុកមន៍

increasing - ដែលកែវ

indefinite - មិនចាបកំណត់បាន, មិនកំណត់

independence - កាត់មិនអាភ្លីយ, មិនចាក់ទឹងគ្នា

independent - មិនចាក់ទឹងទៅនឹង, គ្នានត្តិពលទៅវិញ្ញាទោមក

indeterminate - មិនអាចកំណត់បាន, មិនកំណត់

indetermination - កាតមិនអាចកំណត់បាន

index - សម្រួល, សញ្ញា

indexation - តាន់សម្រួល

indivisibility - កាតមិនអាចបើកជាប់

indivisible - មិនអាចបើកជាប់

induction - វិសេសានុមាន, ការសន្លឹជាន

inductive - តាមវិសេសានុមាន

inequality - វិសមភាព

inequation - វិសមិការ

inequation with one variable - វិសមិការមួយអញ្ជាត

inferior - ធ្មបជាន់, ទាបជាន់

inferior sign - សញ្ញាហូលជាន់

inflection point - ចំណុចរបត់

inscribed circle - រៀងចារិកក្នុង

inscribed polygon - ពហុកោណាបិកក្នុង

integral calculus - គណនាកំណើនគេរក្រាល

integral operator - ប្រមាណករកំណើនគេរក្រាល

integral part - ផ្នែកគត់

inverse function - អនុគមន៍ប្រាស

inverse ratio - ផលផែរបបញ្ជាស់

irreducible polynomial - ពហុធាមិនអាចបង្កើមបាន

isocoles triangle - ត្រីកោណាសមបុត្រ

it exists - វាមាន

it is necessary - ត្រូវតែ

it is necessary and it suffices - ត្រូវនឹងគ្រាន់តែ

it suffices - គ្រាន់តែ

kind - ប្រភេទ, ធុន

knowledge - ពិទិន្នន័យ

known - ស្មាល់

least value - តិចលើតូចបំផុត

leave - យកចេញ

less - តិច

less than - តូចប៉ាន់, ចាបប៉ាន់

line - គំរូស, រដ្ឋា

line - គំរូសផ្លូវកំ

line - បន្ទាត់

line segment - អង្គត់ត្រីដី

logarithmic function - អនុគមន៍ទូការីត

logical operation - ប្រមាណវិធីត្រីមត្រូវ, តក្ខប្រមាណវិធី

M.

main - គោល, សំខាន់

mantissa - ម៉ង់ទីស

mark - គំនិតសបំណាំ, ត្រូយ

mark - ដោរ

mathematic symbol - និមិត្តសញ្ញាណិតតវិទ្យា

mathematical - គិតវិទ្យា

matrix - ម៉ាត្រីស

maximal - ជាមតិបរមា

maximum - អតិបរមា

maximum of a function - អតិបរមាឌែនអនុគមន៍

mean - មធ្យាបាយ, វិធី, មធ្យម

mean value - តម្លៃមធ្យម

measure - ការិក្សាថ្មី, រដ្ឋាភិបាល

measure - រាស្ត្រ

measure of an angle - រដ្ឋាស៊ុម៉ែ

median - មធ្យារៈ

mediator - មេដឹកចែ, ខ្សោយមេដឹកចែ

member - អង្គសមាជិក

member to member - អង្គនិងអង្គ

metal calculation - មុជាកិណ្ឌា

method - របៀប

method - វិធី

methodology - វិធីសាស្ត្រ

middle, midpoint - ចំណុចកណ្តាល, មធ្យារៈ

minimal - ជាមប្បបរមា

minimum - អប្បបរមា

minimum of a function - អប្បបរមាឌែនអនុគមន៍

minus - ដក, ដែលតិចជាដែន

minute - នាទី, មិន្ទី

minute of arc - នាទីរដ្ឋាស់ដូច

missing page 29

missing page 30

missing page 31

missing page 32

mix - បំរែះ

module, modulus - មឹនុល

modulus congruence - កិច្ចគ្រឿងមឹនុលយុទ្ធប្រា

modulus of a vector - មឹនុលរឹបចំរ

monomial - ដែលជាងកុំ

monomial - ឯកុំ

monotone - មុញ្ញកូនុន

monotony - កាតមុញ្ញកូនុន

multiform - ទម្រង់ប្រើន

multiple - ពហុគុណ, ខ្លាតជីបន្ទាប់

multiple ratio - ពហុផលដៃប្រា

multiplicand - តិំណានគុណ

multiplication - វិធីគុណ

multiplicator - មេគុណ, គុណគុណ

multiplicity - អនេគគុណ, ចំនួនប្រើន, ពហុកាត

multiply - គុណ

multitude - ពហុកាត

N.

natural - ជីមុំជាតិ

necessary - ចាំបាច់

necessity - ការចាំបាច់, ភាពចាំបាច់

negation - បងើសេដ្ឋ

negative - អវិជ្ជមាន

neglect - មិនចាំបាច់គិត, កាត់ពេលច្បាស់

neighborhood - ភាពក្រោរ

neighborhood of a point - ភាពក្រោរនៃចំណាំចម្លើយ

newton - ញូតុន

nil - ទីនេះ

no - ឥឡូវ

no common points - គ្មានចំណាំណូរច្បាស់

nonlinear - មិនលើនេះឡើយ, មិនមែនជាបន្ទាត់, មិនត្រួត

nonlinearity - ភាពមិនលើនេះឡើយ, ភាពមិនត្រួត, ភាពមិនមែនជាបន្ទាត់

non-zero - មិនស្មូល

norm - នម, និយាម, គោលការដែលទុកដាក់ជាន់

norm of a function - នមនៃអនុគមន៍

norm of a vector - នមនៃវិប័ណ្ឌ

normal - នីរមាតូល់, ដែលក្រោដ្ឋ

normal to a surface area - នីរមាតូល់នឹងផ្លូវកែងនឹងផ្លូវ

notation - កំណត់សំគាល់

note - កត់សំគាល់

notice - កំណត់សំគាល់

notion - សញ្ញា

null matrix - ម៉ាទ្រីសសុទ្ធស័យ

number - ចំនួន

number - ទី, លេខ

number - លេខ

numerable - ដែលអាចរាប់បាន

numeration - របាប់, ការរាប់

numerator - ភាគឃុំ

numerator of a fraction - ភាគឃុំនៃប្រភាគ

numerical - ជាលេខ

numerical example - ឧបករណ៍ជាលេខ

O.

obligatory - ជាការត្រួតពិច្ច

oblique - ក្រេត

oblique cylinder - ស្ទឹមកំងស្ទឹមក្រេត

obtain - ឱ្យ

obtuse angle - មំបាលអ មំជិជានសំអុំរ

obvious - ជាក់ស្អែដ

obviously - យ៉ាងជាក់ស្អែដ

odd - ស៊ុស

of course - យ៉ាងជាក់ស្អែដ

on the contrary - ផ្លូវលទ្ធផល

only - តើមួយគត់

open - បើក

operation - ប្រមាណវិធី

operational - ដែលអាចប្រមាណបាន

operator - ប្រមាណករ, ការី

opposite - ទល់, ផ្ទុយ

order - ដាក់តាមលំដាប់, លំដាប់, របៀប, ច្បាក់

ordered - តាមលំដាប់, រៀបរាយ

ordinary - ជម្រាតា, សាមញ្ញ

ordinate - អរដោនេ

oriented - ដែលមានទិសដៅ

origin - ចាប់ផ្តើម, គុណ

origin of a vector - គុណវិបីទៀត

origin of the coordinates - គុណកូអរដោនេ

original - ដើម

original - ដើម, គុណ, សុទ្ធសាស្ត្រ

orthogonal - អំពីក្នុងណាល់

P.

pane of symmetry - ប្លង់ឆ្លែង

parabola - បុរាណបុរាណ

paragraph - កំបាខ័ណ្ឌ

parallel - ប្រឈប់

parallelepiped - ប្រលេពិតិប៊ែត

parallelism - កាត់ប្រឈប់

parallelogram - ប្រលេខ្មូរក្រាម

parameter - ចូរកំណែត្រួត

parity - កាត់គិត្យ

part - ផ្នែក

partial derivative - ផែវីអេតាមផ្នែក

particular - ពិសេស

pascal - ចូរសាលា

passage - ការច្បាស់កាត់

path - ចំណោរ

percent - ភាគរយ

perimeter - បរិមាណ, ខ្លួនជូន

period - ខ្លួប

periodic - មានខ្លួប, នៃខ្លួប

periodicity - កាត់មានខ្លួប, កាត់ជាទ្វាព

permitted - អនុញ្ញាតបាន

permutation - ចំណោស់

permute - ឆ្លាស់ប្រឡៅមក

perpendicular - ត្រូវជ័យ

perpendicularity - កាត់ត្រូវជ័យ

planar angle - ម៉ោងបាន

plane - ប្លង់

point - ចំណោច, ពិន្ទុ

polar - បីលីលាប

polar coordinates - កុអ៊រដោនបីលីលាប

polar radius - ការបីលីលាប

polygon - ពហុកោណា

polygonal - នៃពហុកោណា

polyhedron - ពហុមុទ្ទ

polyhedral - ផែលពហុមុទ្ទ

polynomial - នៃពហុជាតា

polynomial - ពហុជាតា

pose - ស្រួលតាំង

position - ទីតាំង

positive - វិជ្ជមាន

power - ស្មើយគុណា

precise - បញ្ហាក់ខ្លួចបិច្ចាស់

primitive - ជាន់ដើម, ដើម

principal - គោល, ខ្លឹមសារ, សំខាន់

principal diagonal - អង្គត់ប្លើងគោល

principal property - លក្ខណៈគ្រឿះ

principle - គោលការណ៍

principle of correspondence - គោលការណ៍ទំនាក់ទំនង

principle of reversibility - គោលការណ៍ត្រួតខ្សោយ

prism - ព្រឹកស

probability - ប្រុងបិលីតេ

probable - ប្រុងបាប

problem - ចំណែកទឹក

process - របៀប

progression - ជំរឿស

project - បច្ចាណ

projection - ចំណែកល

proper fraction - ប្រភាគតិះលមានភាគតិះបើធំជាមីតិះភាគយក, ប្រភាគចំពួក

property - លក្ខណៈ, កម្មសិទ្ធិ

proportion - សមាមាត្រិ

proportion - សំណើរ

proportional - ដឹងលសមាមាត្រិ

proportionality - ការសមាមាត្រិ

protractor - កំពារទឹក

prove - បញ្ជាក់

pull - បាន្វោះ

pyramid - ពិភ័មិត, សាដីផ្ទៃដែ

Q.

quadrant - ការងើន, មួយភាគមួយនៃរដ្ឋងើន

quadratic - នៃការ, ជីវ្រឿនិតីរ

quadratic function - អនុគមន៍ជីវ្រឿនិតីរ, អនុគមន៍ការងារទិន្នន័យ

quadrilateral - ចិត្តកោណា

quantity - ការឱ្យរាយ, បរិមាណ

quotient - ផលបូរិក

R.

radian - រ៉ាឌីអីណ៍

radical - រ៉ាឌីកាល់

radius - រ៉ាឌី

rank - ផ្ទុវ, ឧង្គ័្

ratio - ផលដឹងប, ទំនាក់ទំនង

rational - សនិទាន

rationality - ភាពសនិទាន

reach - ទៅដល់បាន

real - ពិត

real - ពិត

real line - បន្ទាត់តានបំនួនពិត, បន្ទាត់ពិត

real part - ផ្នែកពិត

real root - បូសជាបំនួនពិត, បូសពិត

realized - កើតឡើង

really - ជោយពិត, តាមពិត

really - ពិតប្រាកដ

reasoning - ពិចារ, វិចារ

recall - កំណើក

reciprocal - ប្រាស

reciprocal theorem - ទ្រឹស្តីបទប្រាស

record - ចិត្តបញ្ជី

rectangle - ចត្តកោណាកែង

rectangular - ជាបច្ចុប្បន្នកំណែ

rectangular coordinates - គូអីរដោនេកំណែ

reduce - បញ្ជូន

reduced polynomial - ពហុចាបញ្ជូនមុនា

reducible - ដែលអាចបញ្ជូនមុនា

reductibility - ភាពបញ្ជូនមុនា

reduction - ការបញ្ជូន

reduction to a common denominator - តិច្ឆិនកាត់បើង

reflexivity - លក្ខណៈខ្លួនដឹង

register - ចុះបញ្ជី

regular - ទ្វូនុកាត់, ស្មើប្រើប្រាស់, និយ័ត្ត

regularity - របាយស្មើ

reiterate - ធ្វើម្នាក់ទេរិត្ត

relation - ទំនាក់ទំនង

relation - ទំនាក់ទំនង

relative error - លើក្រុងផ្សេងៗ, កំហុសផ្សេងៗ

relative value - តិច្ឆិនផ្សេងៗ

remainder - សំណើល

remark - សង្ឃឹម, ចំណាំ, ការសម្រាប់

remarkable - ដែលត្រូវចំណាំ, គូរសម្រាប់, គូរកាត់

replace - បន្ទារ, ដំឡើស

replacement - ការបន្ទារ, ការដំឡើស

represent - តារាង

representation - តំណាឌ, ការតាត់

research - ស្រាវជ្រាវ

resolution - ដំណោះស្រាយ

resolution rule - វិធានដោះស្រាយ

resolve - ដោះស្រាយ

result - លទ្ធផល

return - ត្រឡប់

reunion - ប្រជុំ

reversibility - ភាពអាបត្រឡប់បាន

reversible - ដែលអាបត្រឡប់បាន

revolution - បានវិត្តិន៍, បរិត្តិន៍

ridge - គ្រឿនឃើន

right angle - មំភ័យឈើន

right cylinder - សីង្វាំងត្រួនី

right prism - ត្រីសត្រួនី

right trapezoid - ចតុកោណញាយកឈើន

right triangle - ត្រីកោណកឈើន

roll - រម៉ូល

root - ដូស

root extraction - ការបញ្ចូលដូស

root of an equation - ដូសសមីការ

rotation - រឹងឈើនុវត្តិនឹង, រៀតាសុវត្ថិ

row - ឯក, ឯង

rule - វិធាន

rule of three - វិធានត្រួចបាន, និយតាត, កាត់ទូរតាត់

run - រម្យល

S.

scalar - ស្ថាល់លរ

scalar product - ផលគុណស្ថាល់លរ

scale - មាត្រិធាន

search - ស្វែរដ្ឋាន

secant - សេកង់, ខ្នាត់

second - ទីពីរ, វិនាទី

section - ផ្នែក

segment - អង់ត់ត្រួត់, អង់ត់, ភាគបន្ទាត់

segment of a series - ភាគនៃសេរី

select - ជាក់តាមលំដាប់

semi - កើនី៖

sense - ទិសដៅ, នីយ

sequence - ស៊ីត់

series - សេរី

set - សំណួរ

shoot - ចាញ់

show - បង្ហាញ

show - ប្រាយបញ្ជាក់

side - ផ្នែក

sign - សិក្សា

sign variation - អប់រំភាពសញ្ញា

similar - ដែលដូចគ្នា

similitude - ដែលដូចគ្នា

simple - ងាយស្រួល

simplify - ស្រួល

simply connected - សំណុំទេរាល

sine - សីនិស

singular point - ចំណុចទេរាល

sinusoid - សីនិសូអីត

sinusoidal - ជាសីនិសូអីត

situation - ស្ថានភាព

size - ទឹកចំ

slide - អិល, នឹះ៖

sliding - វិកិល

slope - ភាពទេរាល

small - តិច

solution - ដំណោះស្រាយ

sort - ជាក់តាមលំដាប់

space - លំហ្

species - ប្រភេទ, ជីវិ

speed - រំលែក

sphere - ស្ទើរ

square - ការប៉ែង

statement - ការបោះឆ្នែក

stereometry - ស្ថិស្ថុមាត្រិតរណីមាត្រិកុំលែក

straight - ត្រួត

strict proof demonstration - សម្រាយបញ្ជាក់, ដាក់លាក់

strictly - ដាច់ខាត

study - ការសិក្សា, សិក្សា

subdomain - ផែនរដ្ឋ

subgroup - សំណុំរដ្ឋ

subtract - ដក, លប់

subtraction - ការដក, ប្រមាណវិធីដក

subtractive - ត្រួតដក

such that - ដើម្បី

sufficiency - ការគ្រប់គ្រាន់

sufficient - គ្រប់គ្រាន់

sufficiently - យុទ្ធមូលគ្រប់គ្រាន់

sum - ផែនប្រឈម

summary - សង្ឃឹម

summit - កំពុល

superimpose - ត្រួតដល់

superior sign - សញ្ញាផិត៌ផាន់

supper imposition - កាត់ត្រួតលើគ្នា

supplementary - ផ្ទៀង់របស់គ្នា

suppose - ឧបមា, ស្ថិត់

supposition - ការស្ថិត់

suppress - លប់

suppression - ការបំបាត់

surface - ផ្ទាត់ក្រឡាង

surjection - អនុវត្តន៍ពេញ

surjective - ពេញ

symbol - និមិត្តសញ្ញា

symbolical - ជានិមិត្តសញ្ញា

symmetrical - ង្ហោះ

symmetry - ការង្ហោះ, ស្តីមេគ្រឿន

system - ប្រព័ន្ធអ្នក

T.

table - តាមរឹង

tangent - បន្ទាត់បែង, តឹងសង្កែ

tends to - ទិន្នន័យជិត, សំណែនជិត

term - ការប្រើប្រាស់

term - ធ្វើ

term to term - ពីធ្វើមួយទៅធ្វើមួយ

test - វិញ្ញាសារ

that remaining - ដែលសល់

theorem - ទ្រឹមស្តីបទ

theory - ទ្រឹមស្តី

therefore - ដូចខ្លះ

to bound - កំណត់ទាល់

to calculate - គិតបន្ទាត់

to count - រាប់

to cross - កាត់ខ្លួន

to decrease - ចូល

to determine - កំណត់

to develop - ពន្លាត

to differentiate - រកឱ្យផែន្ទៃសែល

to exceed - ប្រុស

to free - បំកាយ, ដើរអាយបេញដូចតិច

to give - អាយ

to increase - កែនកាន់

to raise - លើក

to state - ត្រូវបានដឹង

to the left - ខាងឆ្វេង

to the nearest whole number - លើសខ្លះត្រូវមានលក្ខណៈ

to the right - ខាងក្រោម

to the second degree - នៃដីក្រីទី២

top - កំពុល

topology - សរុប

total - ភាពសរុប

total derivative - ផែន្ទៃសរុប

total differentiation - ឌីផែរ់នៃលហ្មប

touch - បែង, ស្វាប

transfer - បំណាស់ទិន្នន័យ, ការផ្ទេរ

transform - ថ្វូនុសា

transformation - បំលែង

transition - ការចិត្តកាត់

trapezoid - ចតុកោណក្នុង

travel - ចូរ

triangle - ត្រីកោណ

trigonometrical - ត្រីកោណមាត្រី

trigonometrical - វិនិមិត្តត្រីកោណមាត្រី

trigonometry - ត្រីកោណមាត្រីសាស្ត្រ

triangular matrix - នៃម៉ោងត្រីស

trinomial - ត្រីជាតិ

true - ពិត

truly - ពិត, ប្រាកដ

truncated - កាត់

truncated prism - ត្រីសកាត់, ដឹងប្រសិទ្ធភាព

turn - រិល

U.

unicity - កាត់មានតែម្រាយ, ទៅលកាត

uniform - ដូចគ្នា, ធម្មិតស្អើ

uniformity - កាត់ធម្មិតស្អើ

uniformly - របៀបស្មើ, មិនប្រប្រល

union - ប្រជុំ

unique - តែម្ន, ឯក, ទោល

unit - ឯកតា, ឱ្យកយ

unit of measure - ឱតរដ្ឋាភិស'

unitary - ឯកតា

univalent - នៅតិចលើតែម្នយ

univalence - ភាពមានតម្លៃលើតែម្នយ

universal - មួយទល់មួយ

universal set - សំណើដែលជា

universe - សភាល

unknown - មិនស្ថាប់, អញ្ជាត

unlimited - តត្រូវដែន

use - ប្រើ

V.

value - តិចលើ

variable - អញ្ជាត, អប់រំ, ដែលប្រប្រល

variant - ដែលធ្វើឱ្យគ្មាន, កិច្ចការទិន្នន័យ

variation - បំនុំរំរួរ

variation of a function - អប់រំភាពអនុគមន៍

variety - ភាពប្រប្រល

various - នានា

vary - ប្រប្រល

vector - វិបីទីរ

vector radius - កាំរិបីទីរ

vectorial - នឹរិបីទីរ

vectorial product - ផលគុណរិបីទីរ

verification - ការធ្វើធម្មតាំង, បញ្ជីធម្មតាំង

verify - ធ្វើធម្មតាំង

vertex - កំពូល

vertex of a parabola - កំពូលបង្កាប់របួល

vertex of an angle - កំពូលម៉ោង

vertical - បញ្ហរ

view - គំរើ

volume - មាត្រា, រឿលុម

we have - យើងបាន

weight - ទម្រង់

whatever - ត្រូវប់, យើងណាក់ដោយ

whichever - យើងណាក់ដោយ

whole - គត់

wipe out - លប់

Z.

zero - សូន្យ

zero - សូន្យ

zero matrix - ម៉ាត្រីសសូន្យ

zero of a function - សូន្យនៃអនុគមន៍

អ្នកផ្តល់ដំណឹង: មន្ត្រី ពាក្យទីឡាងដែនកសាស្ត្រ ន្ទៃ និង មន្ត្រី អ្នកចន្ទនេះ: មន្ត្រី មន្ត្រី

zero of a polynomial - ស្មើនូវធនបាប្រុជា, ប្រសិទ្ធភាព

ជុនដីល់ មន្ត្រី

សូមអរគុណបានមន្ត្រី ដើម្បីបានធ្វើដីល់ និង លើកស្តីសម្រាប់
របស់បានធ្វើមកបង ។ គឺមែនយុទ្ធសាស្ត្រ ទ្រួរបងបានពេលបរិញ្ញាណ
នៅបាន ។ មិនដីងជាបានប្រើប្រាស់បានប្រើប្រាស់ នៅក្នុងប្រព័ន្ធដែលបានបងបាន
បានយុទ្ធសាស្ត្រប្រចាំថ្ងៃ និងប្រចាំសប្តាហិរញ្ញវត្ថុ និងប្រចាំសប្តាហិរញ្ញវត្ថុ ។

ពីខ្លួន

មន្ត្រី មន្ត្រី